

ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចព្រមព្រៀងសេចក្តីលើករណីដីចម្ការតាមដងអូរ
របស់សហគមន៍ភូមិព្រៃរាំងជាមួយក្រុមហ៊ុនវ៉ារ៉ានស៊ី
Settlement Agreement on Land Along the Stream
of Pu Raing Village with Varanasi Company

កិច្ចព្រមព្រៀងនេះធ្វើនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី, ថ្ងៃទី ២០ ខែ កញ្ញា... ឆ្នាំ ២០២១
This Agreement is entered into Pichreada District, Mondulkiri province, on the 20th Sep
2021

រវាង

Between

ភាគីតំណាងសហគមន៍លើករណីដីចម្ការតាមដងអូររបស់សហគមន៍ភូមិព្រៃរាំង រួមមាន៖
The community party representing the land along the stream Pu Raing village
includes:

- ១. ឈ្មោះ ស្រួល វ៉ាន់ ភេទ ប្រុស កើតឆ្នាំ [REDACTED] មានតួនាទីជា អនុប្រធានសហគមន៍
 - 1). Srol Van, male, born in [REDACTED] deputy leader of community;
 - ២. ឈ្មោះ ប៊ុន ដេង ភេទ ស្រី កើតឆ្នាំ [REDACTED] មានតួនាទីជា ប្រធានត្រីភាគី
 - 2). Pey Deng, female, born in [REDACTED] head of the tripartite committee;
 - ៣. ឈ្មោះ ត្រាត តក ភេទ ប្រុស កើតឆ្នាំ [REDACTED] មានតួនាទីជា គណៈកម្មកាសហគមន៍
 - 3). Trak Tork, male, born in [REDACTED], member of the community committee;
- មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃរាំង ឃុំប្ដូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហៅកាត់ថា

“ភាគីសហគមន៍”

Currently residing in Pu Raing village, Busra commune, Pichreada district,
Mondulkiri province, referred to as “The Community Party”

ជាន់គ្នាជាមួយចម្ការ កៅស៊ូក្រុមហ៊ុនទៅចុះបញ្ជីឡើយ។ ដរាបណាដីចម្ការមិនទាន់បានចុះបញ្ជីដីធ្លីជាផ្លូវ
 ការជាមួយក្រសួងពាក់ព័ន្ធភាគីក្រុមហ៊ុននឹងបន្តចាត់ទុកថាជាដីចម្ការខុសច្បាប់ ហើយរាយការណ៍ជូន
 អាជ្ញាធរមានសមត្ថកិច្ច។

The Company Party would not block or interfere with the land registration process of the land registration team from the Royal Government of Cambodia when registering community farmland for Pu Raing village. If the farmland along the stream under the mediation process already has an ownership certificate (hard title deed), the Company Party requests that it would be transferred to communal land title. But the Community Party shall not register the overlapping area with the rubber plantation of the company. As long as the farmland is not officially registered with the relevant ministries, the Company Party will continue to consider them as illegal farmland and report them to the relevant authorities.

១.២.- ករណីបាត់បង់ផលដំណាំរបស់ភាគីសហគមន៍ និងភាគីក្រុមហ៊ុន

1.2. The case of crop loss of the Community Party and the Company Party

- ភាគីក្រុមហ៊ុនធានាថានឹងមិនប៉ះពាល់ដំណាំផ្សេងៗរបស់សហគមន៍ឡើយ ។ ភាគីក្រុមហ៊ុនឯកភាព ធ្វើការអប់រំ និងណែនាំដល់កម្មកររបស់ក្រុមហ៊ុនទាំងអស់ មិនឱ្យធ្វើការប៉ះពាល់ដំណាំផ្សេងៗរបស់សហគមន៍ឡើយ។
- The Company Party warrants that it will not affect the crops of the community. The company Party agrees to educate and advise all company workers not to harm the community's crops.
- ភាគីក្រុមហ៊ុនត្រូវការ ការចូលរួម និងសហការផ្តល់ព័ត៌មានពី ភាគីសហគមន៍ ហើយនឹងធ្វើការស៊ើបអង្កេត មុនពេលមានការចោទប្រកាន់ទៅលើបុគ្គលណាម្នាក់ដែលបានប៉ះពាល់ផលកៅស៊ូរបស់ក្រុមហ៊ុន។
- The Company Party needs the involvement and cooperation of the Community Party and will investigate the losses of company's rubber before accusing anyone of affecting the company's rubber.
- ភាគីសហគមន៍ឯកភាព ធ្វើការអប់រំ និងណែនាំដល់សមាជិករបស់ខ្លួនកុំឱ្យប៉ះពាល់ផលកៅស៊ូរបស់ក្រុមហ៊ុន។
- The Community Party agrees to educate and advise its members not to affect the company's rubber.

១.៣- ការលុបសំណល់ដីចម្ការតាមដងអូរ និងការរានពង្រីកដីថ្មីតាមដងអូរ

1.3.- The clearance of farmland along the stream and clearing new lands along streams



- ប្រសិនបើថ្ងៃក្រោយ ភាគីក្រុមហ៊ុនធ្វើការកាយស្តារប្រឡាយក្រុមហ៊ុនដែលអាចនឹងប៉ះពាល់ដីចម្ការតាម ដងអូររបស់សហគមន៍ ភាគីក្រុមហ៊ុនត្រូវជូនដំណឹងជាមុនទៅភាគីសហគមន៍ ឬសមាជិកសហគមន៍ ដែលមានដីចម្ការនៅក្បែរទីតាំងប្រឡាយដែលត្រូវស្តារនោះ។
- In the future, if the **Company Party** restores of the company drains that could affect the community farmland along the stream, **the Company Party** shall notify in advance to **the Community Party** or community members who have farmland located near the drains to be restored.
- ភាគីក្រុមហ៊ុនសូមធ្វើការធានាថាមិនធ្វើការប៉ះពាល់ ឬឈូសឆាយដីតាមដងអូរ ឬដីដែលជាតំបន់ការពារ បរិស្ថានទេ។
- The **Company Party** warrants that it will not affect or clear the farmland along streams or lands in protected areas.
- សហគមន៍យល់ព្រម មិនធ្វើការកាប់រានពង្រីកដីតាមដងអូរយកទៅធ្វើជាចម្ការបន្ថែមទៀតទេ
- The **Community Party** agrees not to clear additional land along streams to be used as farmland.
- ក្នុងករណីមានការកាប់គ្មារព្រៃក្នុងដីចម្ការចាស់តាមដងអូរដែលបានវាស់វែងរួចសម្រាប់ការ សម្រុះសម្រួល តែដីចម្ការនោះត្រូវបានទុកចោលដោយមិនមានការដាំដុះ ក្រុមហ៊ុននឹងរក្សាការជូនដំណឹង ទៅអាជ្ញាធរពាក់ព័ន្ធ ព្រោះដីចម្ការនោះមិនទាន់មានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) និងមិនទាន់មានការទទួល ស្គាល់ជាកម្មសិទ្ធិរបស់សហគមន៍ពីរដ្ឋាភិបាលនៅឡើយ។
- In case of clearing existing farmland along the stream which has already been measured for mediation but the farmland is left uncultivated, the company will keep notifying to the relevant authorities because the farmland does not have ownership certificate (hard title deed) and has not yet been recognized as community ownership by the government.
- ភាគីសហគមន៍ នឹងយល់ព្រមធ្វើការដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ចដោយខ្លួនឯង ក្នុងករណី មានបណ្តឹង ឬការហាមឃាត់មិនឱ្យពង្រីកចម្ការតាមដងអូរពីភាគីក្រុមហ៊ុន។
- The **Community Party** agrees to settle with the competent authorities themselves, in the event any of complaint or prohibit from the expansion of farmland along the stream from **the Company Party**.

១.៤.- ការកាប់រានដីថ្មី តាមរយៈការស្នើសុំទៅអាជ្ញាធរភូមិ

1.4- Clearing new land by requesting village authority

- ភាគីសហគមន៍ និងភាគីក្រុមហ៊ុន យល់ព្រមថា ករណីកាប់រានដីតាមដងអូរថ្មី តាមរយៈការស្នើសុំទៅអាជ្ញាធរភូមិ ត្រូវបញ្ឈប់ ដោយហេតុថាអាជ្ញាធរភូមិ ឬមេភូមិ មិនមានសិទ្ធិអនុញ្ញាតឱ្យសហគមន៍ធ្វើការ កាប់រានដីតាមដងអូរយកធ្វើជាចម្ការថ្មីទេ ប្រសិនបើមានការកាប់រានដីតាមដងអូរយកធ្វើជាចម្ការថ្មីកើតឡើង នៅក្នុងដែនសម្បទានដីរបស់ក្រុមហ៊ុន នោះភាគីក្រុមហ៊ុនមានកាតព្វកិច្ចជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ។
- **The Community Party and the Company Party** agree that the clearing of new land along the stream by requesting the village authority shall be stopped because the village authority or village chief does not have the right to allow the community to clear land along the stream as new farmland. If clearing of land along streams for new farmland occurs within the company's land concession, **the Company Party** has the obligation to notify the relevant authorities.

១.៥- ពេលវេលាដុតព្រៃក្នុងចម្ការ

1.5.- Time for burning the shrub/bush inside the farmland

ភាគីក្រុមហ៊ុន និងភាគីសហគមន៍ព្រមព្រៀង៖

The Company Party and Community Party agree:

- សមាជិកសហគមន៍ដែលមានគម្រោងដុតព្រៃក្នុងចម្ការ ត្រូវរាយការណ៍ទៅក្រុមហ៊ុនជាមុន ដើម្បីក្រុមហ៊ុនមាន ពេលរៀបចំបុគ្គលិកសម្រាប់ការការពារភ្លើងឆេះព្រៃ ឬចម្ការកៅស៊ូរបស់ក្រុមហ៊ុន ចម្ការរបស់អ្នកដទៃ និងកុំឱ្យជាន់ពេលវេលាកំណត់ដុតព្រៃក្នុងចម្ការជាមួយសហគមន៍ដទៃទៀត។
- Community members who plan to burn farm bushes must report to the company in advance so that the company can easily organize workers to protect the company's rubber plantations and others' plantations from the fire, and not to be overlapped with other communities' burning time.
- ការរៀបចំដុតព្រៃក្នុងចម្ការត្រូវធ្វើឱ្យបានមុនពេលចូលឆ្នាំខ្មែរ។
- Arrangements for burning farm bushes must be made before the Khmer New Year.
- ការដុតព្រៃក្នុងចម្ការត្រូវចាប់ផ្តើមយ៉ាងយឺតបំផុតត្រឹមម៉ោង ៩ និង ៣០នាទី ព្រឹក និងត្រូវបញ្ចប់ត្រឹមម៉ោង ១១ ព្រឹក។

- The burning of bushes in the farm shall start at 9:30 am at the latest and ends at 11am.
- សមាជិកសហគមន៍ដែលដល់ពេលកំណត់ត្រូវដុតព្រៃក្នុងចម្ការ ត្រូវរៀបចំចម្ការដុតនោះឱ្យបានរួចរាល់មុនម៉ោង ៩ និង ៣០ នាទីព្រឹក បើយឺតជាងនេះ សមាជិកសហគមន៍ ត្រូវណាត់ពេលដុតព្រៃក្នុងចម្ការឡើងវិញទៅតាមកម្មវិធីរបស់ ភាគីក្រុមហ៊ុន។
- Community members who have farmland must burn the bushes on time and prepare the farmland to be ready for burning before 9:30 am, and if it is late, the community members have to reschedule the burning according to the program of the **Company Party**.
- ភាគីក្រុមហ៊ុនអនុញ្ញាតឱ្យធ្វើការដុតព្រៃក្នុងចម្ការបានតែ ០២ (ពីរ) កន្លែងតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
- Company Party agrees for burning the bushes only 2 (two) places in a day.
- ដរាបណាអាជ្ញាធរជាតិកម្ពុជាអនុញ្ញាតឱ្យអនុវត្តន៍ នោះការដុតព្រៃក្នុងចម្ការអនុញ្ញាតបានចំពោះចម្ការចាស់ តែប៉ុណ្ណោះ និងមិនអនុញ្ញាតឱ្យដុតព្រៃរានដីថ្មីធ្វើជាចម្ការទេ។
- As long as the Royal Government of Cambodia authorizes the practice, the burning farm bushes are allowed only on existing farmland, not on new clearing land.

១.៦.- ផ្លូវចូលទៅដីចម្ការរបស់សហគមន៍ ដែលត្រូវឆ្លងកាត់តាមផ្លូវចូលរបស់ក្រុមហ៊ុន

1.6. Access road to the community farmland passes through the access road of the company

- ក្រុមហ៊ុនមិនមានគោលការណ៍បិទផ្លូវទេ ដូច្នេះក្រុមហ៊ុនអនុញ្ញាតឱ្យសហគមន៍អាចធ្វើការចេញចូលដោយសេរី គ្រាន់តែមានការត្រួតពិនិត្យ និងសួរនាំព័ត៌មានមួយចំនួនប៉ុណ្ណោះ សម្រាប់ការការពារសុវត្ថិភាព។
- The company does not have a roadblock policy, so the company allows the community to enter and exit freely, with only checking and asking some information for security protection.

១.៧.- ការបន្តអនុវត្តកិច្ចព្រមព្រៀងរបស់អ្នកតំណាងក្រុមហ៊ុន និងសហគមន៍ ក្នុងករណីមានការផ្លាស់ប្តូរ
1.7.- Continuation of agreement implementation between company and community in case of change representatives

- ភាគីក្រុមហ៊ុនយល់ព្រមថា ក្នុងករណីមានការផ្លាស់ប្តូរអ្នកតំណាងក្រុមហ៊ុននាថ្ងៃអនាគត អ្នកតំណាងក្រុមហ៊ុនថ្មីត្រូវគោរពតាមកិច្ចព្រមព្រៀងនេះ។
- **The Company Party** agrees that in the event of a change of Company Representatives in the future, the new Company Representative shall abide by this Agreement.

- គឺសហគមន៍យល់ព្រមថា ក្នុងករណីមានការផ្លាស់ប្តូរអ្នកតំណាងសហគមន៍នាថ្ងៃអនាគត អ្នកតំណាង តំណាងសហគមន៍ថ្មីត្រូវតែគោរពតាមកិច្ចព្រមព្រៀងនេះ។
- The Community Party agrees that in the event of a change in future community representatives, the new community representatives must abide by this agreement.

ប្រការ ២.- ឯកសារឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះ

Article 2.- Annexes to this Agreement

ភាគីសហគមន៍ និងភាគីក្រុមហ៊ុន យល់ព្រម និងឯកភាពគ្នាទទួលយកនូវឯកសារមួយចំនួនដែលជាឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងសេះជា ដូចខាងក្រោមនេះ៖

The Community Party and the Company Party agree to recognize the following documents as annexes in the agreements:

- បញ្ជីរាយនាមម្ចាស់ចម្ការតាមដងអូរ និងទិដ្ឋភាពទំហំដីចម្ការតាមដងអូរបស់សហគមន៍ភូមិព្នាំង ជាមួយក្រុមហ៊ុនវ៉ារណាស៊ី
- The list of claimed farmland owners and data on the size of the farm along the stream of Pu Raing village community with Varanasi company
- ផែនទីបង្ហាញទីតាំងដីចម្ការតាមដងអូរបស់សហគមន៍ភូមិព្នាំង ជាមួយក្រុមហ៊ុនវ៉ារណាស៊ី
- Map shows the location of the farms along the stream of Pu Raing village community with Varanasi company
- លិខិតប្រគល់សិទ្ធិជាអ្នកតំណាងលើករណីដីចម្ការតាមដងអូរបស់ភូមិព្នាំង ចុះថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧
- Letter authorization on the community representatives for the conflict case on the land along the stream dated 10/03/2017.
- ឯកសារមួយចំនួនផ្សេងទៀតដែលមានទំនាក់ទំនង ឬពាក់ព័ន្ធនឹងករណីដីចម្ការតាមដងអូរបស់ភូមិព្នាំង និងក្រុមហ៊ុនវ៉ារណាស៊ី
- Other documents related or connected with the conflict case on land along the stream of Pu Raing village community with Varanasi company.

ប្រការ ៣.- កាតព្វកិច្ច និងការធានារបស់ភាគីសហគមន៍

Article 3.- Obligations and Warranties of the Community Party

៣.១- ភាគីសហគមន៍ ត្រូវធានាថាខ្លួនមានសិទ្ធិស្របច្បាប់នៅក្នុងការចុះកិច្ចព្រមព្រៀងនេះ និងមានកាតព្វកិច្ច ថាមិនធ្វើការរំខាន ចំពោះករណីដែលបានដោះស្រាយរួចហើយរបស់ខ្លួនចំពោះភាគីក្រុមហ៊ុនម្តងទៀត ទេ។

3.1- **The Community Party** shall warrant that it has the legal right to enter into this Agreement and is obliged to ensure that it will not cause further disturbance to **the Company Party** for the case solved.

៣.២- ភាគីសហគមន៍ធានាថាខ្លួននឹងប្រាប់ ឬពន្យល់ទៅសមាជិកសហគមន៍របស់ខ្លួន និងកូនចៅជំនាន់ក្រោយ របស់ សហគមន៍ឱ្យគោរពនូវប្រការនានាដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។

3.2- **The Community Party** warrants that it will inform its community members and the younger generations of the community and cause them to honor all the provisions of this Agreement.

៣.៣- ភាគីសហគមន៍មានកាតព្វកិច្ចអនុវត្តនូវគ្រប់ប្រការទាំងអស់ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឱ្យស្រប តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

3.3- **The Community Party** is obliged to carry out all the provisions of this Agreement in accordance with the laws of the Kingdom of Cambodia.

៣.៤- ភាគីសហគមន៍ យល់ព្រមគោរពតាមច្បាប់របស់ក្រសួងពាក់ព័ន្ធក្នុងការប្រើប្រាស់ដីចម្ការតាមដងអូរ របស់សហគមន៍។

3.4- **The Community Party** agrees to abide by the law of the relevant ministries in the use of the farm land along the stream of the community.

ប្រការ ៤.- កាតព្វកិច្ច និងការធានារបស់ភាគីក្រុមហ៊ុន

Article 4.- Obligations and Warranties of the Company Party

៤.១- ភាគីក្រុមហ៊ុន សន្យានឹងមិនធ្វើការឈូសឆាយ ឬប៉ះពាល់លើដីចម្ការតាមដងអូរទាំងអស់ ដូចមានចែងក្នុង ប្រការ ១ និងប្រការ ២ ខាងលើទៅថ្ងៃអនាគតនោះទេ។

4.1- **The Company Party** covenants that it will not clear or do anything to the land along the stream as stated in Article 1 and 2 above in the future.

៤.២- ភាគីក្រុមហ៊ុនធានាថាទោះបីថ្ងៃក្រោយមានការប្រែប្រួលអ្នកដឹកនាំ ឬធ្វើការផ្ទេរនៅសិទ្ធិលើការគ្រប់គ្រង នៃដីសម្បទាននេះទៅឱ្យក្រុមហ៊ុនផ្សេង ឬតយជនក៏ដោយ ក្រុមហ៊ុននឹងបញ្ចូលនូវឯកសារនៃកិច្ចព្រម ព្រៀង នេះទៅក្នុងកិច្ចសន្យាសម្បទានបន្ត ឬកិច្ចសន្យាលក់សិទ្ធិសម្បទាននោះ ឬកិច្ចសន្យាផ្សេងៗរបស់ ក្រុមហ៊ុន ។

4.2- **The Company Party** warrants that regardless of any future change in the management or the transfer of management rights on the concession to other companies or third parties, the company will incorporate this agreement document in the transferred Concession Agreement or the contract for the sale of the concession rights or any contracts of the company.

៤.៣- ភាគីក្រុមហ៊ុនមានកាតព្វកិច្ចអនុវត្តនូវគ្រប់ប្រការទាំងអស់ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ឱ្យស្រប តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

4.3- **The Company Party** is obliged to carry out all the provisions of this Agreement in accordance with the laws of the Kingdom of Cambodia.

ប្រការ ៥.- ការមិនគោរព ឬបំពានកិច្ចព្រមព្រៀង

Article 5.- Default or Violations of Agreement

៥.១- ក្នុងករណីភាគីសហគមន៍បានបំពាន ឬមិនគោរពតាមបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ភាគីសហគមន៍សុខ ចិត្ត ទទួលខុសត្រូវតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជា ដែលមានជាធរមាន។

5.1- In the event that the **Community Party** has violated or failed to comply with the provisions of this Agreement, the **Community Party** undertakes to be held responsible before the applicable laws of the Kingdom of Cambodia.

៥.២- ក្នុងករណីភាគីក្រុមហ៊ុនបានបំពាន ឬមិនគោរពតាមបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ភាគីក្រុមហ៊ុនសុខ ចិត្ត ទទួល ខុសត្រូវតាមច្បាប់នៃព្រះរាជណាចក្រកម្ពុជា ដែលមានជាធរមាន។

5.2- In the event that the **Company Party** has violated or failed to comply with the provisions of this Agreement, the **Company Party** undertakes to be held responsible before the applicable laws of the Kingdom of Cambodia.

៥.៣- ក្នុងករណីដែលភាគីណាមួយដែលបំពាននៃកិច្ចព្រមព្រៀងនេះ ហើយបណ្តាលឱ្យមានការខូចខាតកើត ឡើង ទាំងផ្នែករូបិយវត្ថុ (សាច់ប្រាក់ឬ លុយ) ផ្លូវចិត្ត និងផលប្រយោជន៍ផ្សេងៗរបស់ភាគីម្ខាងទៀតនោះ ភាគី ដែលរំលោភកិច្ចព្រមព្រៀងនេះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

5.3- In the event that any party violates this Agreement resulting in damage both monetarily (cash or money) and emotionally and to other interests of the other party, the violating party shall assume legal responsibility.

៥.៤- ភាគីណាមួយក៏ដោយដែលរំលោភបំពាននៃកិច្ចព្រមព្រៀងនេះ ត្រូវធានាសងចំពោះការខូចខាតទាំងឡាយ ដែល កើតមានចំពោះភាគីម្ខាងទៀត លើរាល់ការចំណាយនៃការខូចខាត ថ្លៃសេវាផ្សេងៗ រួមទាំងថ្លៃ មេធាវី ដែលអាចកើតមានឡើងដោយសារការរំលោភបំពានកិច្ចព្រមព្រៀងនេះ។

5.4- Any party that violates this Agreement shall be liable for paying damages incurred by the other party for all costs of damages, fees including attorneys' fees that may incur as a result of the breach of this Agreement.

ប្រការ ៦.- ការអនុវត្តកិច្ចព្រមព្រៀង ការរំលាយកិច្ចព្រមព្រៀង វិសោធនកម្ម ឬកែប្រែកិច្ចព្រមព្រៀង និង នីតិវិធីនៃការដោះស្រាយវិវាទសម្រាប់ការរំលោភបំពានលើការមិនគោរពកិច្ចព្រមព្រៀង

Article 6.- Implement agreements, dissolve agreements, amend or change agreements and procedures for resolving disputes for violation or breach of the Agreement

៦.១- ភាគីទាំងពីរត្រូវសហការគ្នាអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានទៀងទាត់ ពេញលេញ និងត្រឹមត្រូវប្រកប ដោយបរិយាកាសស្មោះត្រង់ និងទុកចិត្តគ្នាទៅវិញទៅមក។ ករណីភាគីណាមួយខកខានមិនបានអនុវត្ត ឬអនុវត្តមិនត្រឹមត្រូវ ឬមិនពេញលេញតាមកិច្ចព្រមព្រៀង នោះភាគីដែលរងគ្រោះអាចតម្រូវឱ្យភាគីម្ខាង ទៀត អនុវត្តឱ្យបានត្រឹមត្រូវឡើងវិញ។

6.1- **Both parties** shall cooperate to implement the agreement regularly, fully and correctly in accordance with the agreement in an honest atmosphere and mutual trust. In the event that one party fails to implement or has improperly or incompletely implemented the agreement, the affected party may require the violating party to correct it.

៦.២- ក្នុងករណីមានការអនុគ្រោះពីភាគីម្ខាង ដល់ភាគីម្ខាងទៀត ក្នុងការមិនអនុវត្តសិទ្ធិណាមួយរបស់ខ្លួន ដែលកើតចេញពីកិច្ចព្រមព្រៀងនេះ នឹងមិនត្រូវបានបកស្រាយថាភាគីនោះបោះបង់សិទ្ធិរបស់ខ្លួន ឡើយ ។

6.2 - In the event of any party giving favors to the other party in the exercise of any of its rights arising from this Agreement shall not be construed as a waiver of that right.

- រាល់ការព្រមព្រៀងមុនពេលមានការសម្រុះសម្រួល រវាងភាគីទាំងពីរ ទោះដោយផ្ទាល់មាត់ក្តី ជាលាយលក្ខណ៍អក្សរក្តី ដែលមានខ្លឹមសារផ្ទុយនឹងកិច្ចព្រមព្រៀងនេះ ត្រូវទុកជាមោឃៈ និងមិនអាចអនុវត្តបាន ។

- Any agreements prior to the mediation between **both parties**, whether oral or written, that is contrary to this agreement shall be null and void.

- រាល់ការកែខ្លឹមសារផ្សេងៗ នៃកិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធិភាពតាមផ្លូវច្បាប់បាន លុះត្រាតែបាន ធ្វើឡើងជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខា ឬផ្តិតមេដៃព្រមព្រៀង ដោយភាគីទាំងពីរ។

- Any amendment to the terms of this Agreement shall be legally binding only if it is in writing, signed or thumb printed by **both parties**.

- ក្នុងករណីប្រការណាមួយ ឬខ្លឹមសារណាមួយនៃកិច្ចព្រមព្រៀងត្រូវបានច្បាប់ចាត់ទុកជាមោឃៈ នោះ ប្រការ ឬ ខ្លឹមសារដទៃទៀតនៃកិច្ចព្រមព្រៀងនេះនៅតែមានអានុភាពអនុវត្តតាមផ្លូវច្បាប់ដដែល។

- In the event that any provision or content of this agreement is invalidated by law, the other provisions or content of this agreement shall remain in force.

៦.៣- បើមានហេតុការណ៍អ្វីកើតឡើងជាយថាហេតុដោយពុំបានចែងក្នុងកិច្ចព្រមព្រៀងនេះ ភាគីណាមួយ ឬ ភាគី ទាំងពីរត្រូវកោះប្រជុំដើម្បីពិភាក្សាគ្នា ឬកែប្រែប្រការណាមួយក្នុងកិច្ចព្រមព្រៀងនេះ តាមស្មារតី យោគយល់គ្នា។

6.3- If any eventual event arises that is not stated in this agreement, either or **both parties** shall convene a meeting to discuss or amend any provision of this agreement in a spirit of mutual understanding.

៦.៤- ករណីមានវិវាទបណ្តាលមកពីការអនុវត្តកិច្ចព្រមព្រៀងនេះ ឬក្នុងករណីភាគីណាមួយមិនអនុវត្តកាតព្វកិច្ច ក្នុងកិច្ចព្រមព្រៀងនេះ **ភាគីទាំងពីរ** ត្រូវធ្វើការចរចាគ្នាឱ្យអស់លទ្ធភាពជាមុនសិនមុននឹងប្តឹងទៅ តុលាការ ។ ក្នុងរយៈពេល៦០(ហុកសិប)ថ្ងៃ បើមិនអាចដោះស្រាយវិវាទបានដោយជោគជ័យទេនោះ **ភាគីទាំងពីរ** អាចធ្វើការដោះស្រាយតាមរយៈអ្នកសម្រុះសម្រួលឯករាជ្យណាមួយ

12 | 2021

ឬយន្តការណាមួយ តាមផ្លូវច្បាប់ជាធរមាន បើមិនអាចដោះស្រាយវិវាទបានដោយជោគជ័យទេ ភាគី
រងគ្រោះ ឬភាគីម្ខាង ទៀតមានសិទ្ធិប្តឹងរំលាយកិច្ចព្រមព្រៀងនេះបានតាមផ្លូវតុលាការនៃព្រះរាជា
ណាចក្រកម្ពុជា ។

6.4- In the event of a dispute arising out of the implementation of this agreement or in
the event that either party fails to perform the obligations under this agreement,
both parties shall first negotiate to the fullest extent before filing a lawsuit to the
court. If the dispute cannot be resolved successfully within 60 (sixty) days, both
parties can resolve it through any independent mediator or any legal mechanism
in force. The affected party or the other party has the right to dissolve this
agreement through the courts of the Kingdom of Cambodia.

៦.៥- ការជូនដំណឹងជាផ្លូវការរវាងភាគីទាំងពីរអាចធ្វើ ឬត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមគ្រប់រូបភាព
និង អាចបញ្ជូនទៅអាសយដ្ឋានរបស់ភាគីនីមួយៗ ឬអាសយដ្ឋានដូចមានបញ្ជាក់ខាងលើ ឬអាច
បញ្ជូនតាម រយៈភ្នាក់ងាររត់សំបុត្រ ឬសារអេឡិចត្រូនិច ឬតាមទូរស័ព្ទក៏បាន ។

6.5- Formal notification between the **two parties** may be made in writing in any form
and may be sent to the address of each party or to the address as specified
above, or may be sent by courier or e-mail or telephone.

៦.៦- ភាគីអាចរំលាយកិច្ចព្រមព្រៀងស្របនេះបានតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។

6.6- The parties may dissolve this settlement agreement as agreed by both parties.

ប្រការ ៧.- ឆន្ទៈ និងសមត្ថភាពរបស់ភាគី
Article 7.-Willingness and Capacity of Parties

៧.១- ភាគីទាំងពីរមានឆន្ទៈរួមគ្នាដើម្បីបង្កើតកិច្ចព្រមព្រៀងនេះឡើងដោយគ្មានការបង្ខិតបង្ខំ ឬការគំរាម
កំហែងពីភាគីណាមួយនោះឡើយ។

7.1- Both parties are willing to enter into this Agreement without coercion or threat from any
party.

៧.២- ភាគីទាំងពីរ បានអាន បានស្តាប់យល់ និងមានសមត្ថភាពយល់ដឹងនូវខ្លឹមសារបានគ្រប់ប្រការទាំង
អស់ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដោយសន្យាថានឹងអនុវត្តគ្រប់ប្រការទាំងអស់នៃកិច្ច
ព្រមព្រៀងនេះឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់។

7.2- Both parties have read, been read out and have the ability to fully understand all the
provisions hereof, undertaking to duly carry out all the provisions of this Agreement in
accordance with the law.

ប្រការ ៨.- ច្បាប់នៃភិច្ចព្រមព្រៀង និង ភាសាដែលប្រើក្នុងភិច្ចព្រមព្រៀង
Article 8.- Counterpart, language used in the agreement

៨.១- ភាគីទាំងអស់ រួមទាំងអ្នកសម្រុះសម្រួល ឯកភាពគ្នាទទួលយកច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជា
ច្បាប់ នៃការ អនុវត្ត និងការបកស្រាយកិច្ចព្រមព្រៀងនេះជាគោល។



139
23
131

8.1- All parties agree that the laws of the Kingdom of Cambodia shall be the principal laws governing the performance and interpretation of this Agreement.

៨.២- កិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស នៅក្នុងភាសា នីមួយៗ និង គ្រប់ច្បាប់ទាំងនេះត្រូវចាត់ទុកជាលិខិតតូបករណ៍ ឬលិខិតផ្លូវការតែមួយ និង ដូចគ្នា។ ក្នុងករណី មានភាព ខុសគ្នារវាងអត្ថបទជាភាសាខ្មែរ និងអត្ថបទជាភាសាអង់គ្លេស ភាសាខ្មែរត្រូវ ប្រើជាអត្ថបទ គោលក្នុងការបកស្រាយកិច្ចព្រមព្រៀងនេះ។

8.2- This agreement shall be made in Khmer and accompanied with English translation in each language, all of which taken together shall constitute one and the same instrument or official instrument. In the event of any inconsistency between Khmer and English versions of the Agreement, the Khmer version of the Agreement shall be the prevailing text in the interpretation of this Agreement.

ប្រការ ៩.- អវសានប្បញ្ញត្តិនៃកិច្ចព្រមព្រៀង

Article 9.- Final provisions of the Agreement

៩.១- កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និង អង់គ្លេស ចំនួន ០៥ (ប្រាំ) ច្បាប់ដើមក្នុងមួយ ភាសា ដែលមានតម្លៃគតិយុត្តស្មើគ្នា និងដូចគ្នា ហើយត្រូវរក្សាទុកនៅភាគីសហគមន៍ចំនួន ០១(មួយ) ច្បាប់ដើម, ភាគី ក្រុមហ៊ុន ចំនួន០១ (មួយ)ច្បាប់ដើម អ្នកសម្រុះសម្រួល ចំនួន០១(មួយ)ច្បាប់ដើម តម្កល់នៅ សាលាស្រុក ពេជ្រាដា ចំនួន ០១(មួយ)ច្បាប់ និង ០១(មួយ)ច្បាប់ដើម សម្រាប់ភាគី សហគមន៍រៀបចំ បែបបទ ស្នើសុំចុះបញ្ជីដីសមូហភាពរបស់សហគមន៍ភូមិព្នាំង។

9.1- This Agreement is made in Khmer and English into 05 (five) originals of the same and equal legal force and effect and 01 (one) original of which shall be retained with the Community Party, the Company Party, mediator, filed at Pichreada district Hall and with the Community Party for completion of the application form for registration of Pu Raing village communal land, respectively.

៩.២- គ្រប់ភាគីទាំងអស់ ត្រូវបានចងកាតព្វកិច្ច ចំពោះលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនេះ និងត្រូវចុះហត្ថ លេខា ឬផ្ដិតស្នាមមេដៃស្ដាំលើកិច្ចព្រមព្រៀង ដើម្បីជាសក្ខីភាព ឬការបញ្ជាក់នៃការចូលរួមរបស់ខ្លួន ។

9.2- All parties are bound by the terms of this Agreement and shall affix their signatures or right thumbprints on the Agreement as testimony or in the acknowledgement of their acceptance.

៩.៣- កិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃនេះតទៅ។

9.3- This agreement is effective from the date of signing or affixing thumbprints.

152 / 48 E 1001

ភាគីសហគមន៍
Community party

ភាគីក្រុមហ៊ុន
Company Party



លោក ម្រួល ឆាន់
Mr. Moeurl Ngev
SROLVAN



លោកស្រី ប៊ុយ ដេង
Mrs. Pey Deng



លោក ត្រាក់ តក
Mr. Trak Tork



ក្រុមហ៊ុនវ៉ារ៉ានី
Varanasi Company

មេធាវីរបស់ភាគីសហគមន៍

Attorney at law of the community



ឆឹម ពុទ្ធវិទ្ធី
Thoeung Puthearith



រុន សារ៉ាយ
Run Saray

សាក្សី

Witnesses

តំណាងចាស់ឪពុកម្តាយ

Representatives of the elders Pu Raing

តំណាងអាជ្ញាធរស្រុកព្រៃវែង

Pichreada District Authority



ម៉ឺន ឃីវ
Moeurng Khliv



ណេល ក្រូក
Noeurl Kreuk



ខាំ ផងចា
Kham Phangchea

1/40 ១២ ៤ 13/2021

អ្នកសម្របសម្រួល
Mediator

លោក ប៉ូច សោភ័ណ
Mr. Poch Sophorn
ក្រុមសម្របសម្រួលឯករាជ្យ
Independent Mediation Team

បានឃើញ និងបញ្ជាក់ថា
Seen and certified that
ភាគីទាំងពីរពិតជាបានព្រមព្រៀងគ្នាតាមកិច្ចព្រមព្រៀង
និងបានផ្ដិតមេដៃចំពោះមុខពិតប្រាកដមែន។
Both Parties have agreed to the Agreement
and affixed their thumbprints in my presence.

អាជ្ញាធរឃុំប៊ូស្រា
Authority of Busra commune

យ៉ែត សារីន

